



ខ្លោចចិត្ត! ពេលដឹងថា អ្នកម្តាយ លាភពាក្យ ទាំងនេះក្នុងចិត្តមិនឲ្យកូនដឹង !!!

ទោះលំបាកយ៉ាងណាក៏អ្នកម្តាយជាទីគោរព និង ស្រលាញ់នៃកូនគ្រប់ៗគ្នា តែងតែមិនគិតអ្វីទាំងអស់ ទោះបីលំបាកយ៉ាងណា គឺនៅតែស៊ូដើម្បីកូន។ តែផ្ទុយមកវិញ មានកូនមួយចំនួន មិនដឹងឡើយថា លំបាកអ្នកមានគុណយ៉ាងណានោះទេ។ កូនទាំងអស់សុទ្ធតែចេះនិយាយដំបូងដោយសារលោក និង ចិញ្ចឹមបីបាច់ថែរក្សា បង្ហាត់បង្រៀនឲ្យចេះចាំ បំពេញផ្ទៃផ្តាំឲ្យស្គាល់ក្រ ចេះអត់ធ្មត់ ប្រឹងរៀន ស្គាល់អាក្រក់ល្អ។

១. ម៉ែយំព្រោះកូន

ពេលដឹងខ្លួនមានផ្ទៃពោះ ម៉ែស្រែកទឹកភ្នែក ព្រោះសប្បាយចិត្តពេក រកអ្វីមកប្រៀបពុំបាន។ ពេលប្រសូតបុត្រភ្ញាចបានពរភ្លាម ម៉ែហូរទឹកភ្នែកម្តងទៀត ដោយហេតុឃើញកូនកើតមកមានសព្វមានគ្រប់ ក្លាយជាសមាជិកថ្មីក្នុងសន្តានចិត្តអាណិតមេត្តា។ រីករាយ ខ្លាចរអា អាណិត ស្រឡាញ់ សុទ្ធតែធ្វើឲ្យម៉ែស្រែកទឹកភ្នែកទប់មិនជាប់។ ពេលកូនយំ ម៉ែនៅមិនសុខទប់មិនបាន យំតាមកូន... ដឹងទេគ្រប់យ៉ាងព្រោះម៉ែស្រលាញ់កូន ទើបទឹកភ្នែកម៉ែងាយស្រែកយំនោះ។

២. ម៉ែចង់ចម្អិនអាហារឲ្យកូនរហូតដង្ហើមចុងក្រោយ

សេចក្តីសុខរបស់ម៉ែ អាចឃើញកូនធំធាត់ មានសុខភាពល្អ។ ពេលម៉ែឃើញកូន អង្គុយចាំអាហារ បើកភ្នែកក្រឡង់ដោយភាពហៅហត់ ម៉ែប្រញាប់រួសរាន់ធ្វើម្ហូបសម្រាប់កូន។ មានសុភមង្គលបំផុត ឃើញកូនសប្បាយចិត្តពេលទទួលទានអាហារ ប្រាប់ម៉ែថាឆ្ងាញ់ណាស់។ ទោះពេលម៉ែចាស់ ធ្លាក់ទឹកដៃ ម្ហូបលែងឆ្ងាញ់ដូចមុន តែសង្ឃឹមថាអាចធ្វើឲ្យកូនបានញ៉ាំទៀត កុំធុញនឹងម៉ែអីណា។

៣. ម៉ែឈឺណាស់ នរែ ១០ថៃ

ម៉ែរងទុក្ខរស់នៅមិនសុខ ព្រោះតែព្រួយ ឯខ្លួនប្រាណវិញចាញ់ឥតស្បើយ នេះហើយឈឺព្រោះពរ ពោះកូន។ ពេលកូនប្រសូត ម៉ែត្រូវឈឺម្តងទៀត ឈឺរហូតពេលខ្លះមិនអាចនឹងថ្នាំថៃឯងបាន។ ពេល កូនបោចសក់ម៉ែ ពេលកូនខាំម៉ែ ពេលកូនខ្ចាំម៉ែ ពេលកូនបោ ដឹងទេថាម៉ែឈឺណាស់ តែមិនខឹងទេ សប្បាយចិត្តដែលកូនរស់រវើក មានកម្លាំង។ រាងកាយម៉ែ អាចឲ្យឈឺ តែមិនអាចឲ្យឈឺដល់កូនទេ រាងកាយម៉ែអាចឈឺ តែមិនអាចឲ្យកូនយំទេ។ ទោះម៉ែឈឺយ៉ាងណាក៏មិនហាស្តិ ព្រោះខ្លាចកូនមិន សប្បាយចិត្ត។

៤. ម៉ែខ្លាចណាស់

ចាប់តាំងពីពេលពពោះ រហូតដល់ពេលប្រសូត ម៉ែតែងតែធ្វើគ្រប់យ៉ាងដើម្បីការពារកូន ព្រោះម៉ែ ខ្លាចបាត់បង់កូន។ ម៉ែប្រែជាមនុស្សចង្អៀតចង្អល់ចំពោះអ្នកដទៃ មិនឲ្យគេពរកូន ព្រោះខ្លាចគេមិន ប្រយ័ត្ន កូនធ្លាក់ពីដៃ។ ពេលកូនទៅណាមកណា ម៉ែខ្លាចកូនមានគ្រោះថ្នាក់ ត្រូវនៅចាំមាត់ទ្វារផ្ទះ មិនថាយប់ ឬថៃ។ កុំគិតថាម៉ែគឺតែងចំពោះកូន ធ្វើបែបនេះក៏ព្រោះខ្លាចបាត់បង់កូន។

៥. ម៉ែដឹងថាម៉ែមិនល្អគ្រប់យ៉ាងទេ

ម៉ែតែងតែចង់ធ្វើជាម្តាយដ៏ល្អឥតខ្ចោះម្នាក់ ប៉ុន្តែម៉ែធ្វើមិនបាន។ ពេលខ្លះម៉ែស្អប់ខ្ពនឯង ដែលមិន អាចធ្វើអ្វីតាមកូនចង់បាន។ អ្វីដែលអាចរៀនបាន ម៉ែនឹងប្រឹងរៀនបន្ថែមទៀត ដើម្បីធ្វើជាអ្នកម្តាយ ដ៏ល្អម្នាក់របស់កូន។

៦. ម៉ែចូលចិត្តមើលកូនគេង

ម៉ែគេងមិនលក់ ព្រោះលង់នឹងភាពគួរឲ្យស្រលាញ់ ពេលកូនគេង លង់នឹងមុខដ៏គួរឲ្យក្លាញ់។ ពេល កូនគេងមិនលក់ ម៉ែតែងច្រៀងបំពេ ទោះម៉ែត្រូវនឿយហត់ប៉ុនណាក៏មិនគិត។ ពេលគេងលក់ ម៉ែ ត្រូវនៅចាំមើលកូនទៀត ខ្លាចកូនភ្ញាក់ ឃើញកូនអាចគេងលក់ស្អប់ស្អល់ទើបម៉ែបានស្ងប់។

៧. ម៉ែត្រូវពរកូនអស់ច្រើនខែ

ម៉ែត្រូវរៀនពរកូន ពេលចម្អិនអាហារ ពេលបោសសម្អាត និងពេលរៀបចំផ្ទះ ព្រោះមានតែម៉ែទេ ដែលអាចធ្វើបានបែបនេះ។ ម៉ែបីកូនឲ្យគេង អង្រួនកូនឲ្យបាត់យំ ម៉ែត្រូវផ្លាស់ប្តូរគ្រប់យ៉ាងដើម្បី កូន។ ដៃម៉ែរោយណាស់ ចង្កេះម៉ែចុកណាស់ តែម៉ែសប្បាយចិត្តពេលបានពរកូន។

៨. ម៉ែឈឺចាប់ណាស់ ពេលព្យកូនយំ

គ្មានអ្វីឈឺចាប់សម្រាប់អ្នកម្តាយ ជាងពេលឃើញកូនយំនោះទេ។ ពេលកូនរត់មករកម៉ែដោយទឹក ភ្នែកហូរហោម ម៉ែព្យាយាមធ្វើការវិការក្រមិចក្រមើម ដើម្បីល្អកូនឲ្យបាត់យំ។

៩. កូនជាមនុស្សទីមួយជានិច្ច

មកពីធ្វើការវិញ ទោះម៉ែហាត់ ឬងងុយគេងយ៉ាងណា ក៏ម៉ែត្រូវមើលថែកូនមុន។ ពេលកូនឃ្លាន ម៉ែ ចម្អិនអាហារឲ្យកូន ពេលកូនពិបាកចិត្ត ម៉ែល្អកូន និយាយលេងជាមួយកូន។ ម៉ែប្រើកម្លាំងទាំង អស់ដែលខ្លួនមាន ដើម្បីឲ្យកូនសប្បាយចិត្ត ហើយតែងទុកកូនសំខាន់ជាងខ្លួនឯង។

១០. គ្រប់យ៉ាងម៉ែអាចធ្វើបានដើម្បីកូន

គ្មានការងារអ្វីដែលពិបាកជាងធ្វើជាម្តាយគេទេ ប៉ុន្តែទោះពិបាកយ៉ាងណាក៏ម៉ែអាចធ្វើបានដើម្បី កូនដែរ ព្រោះម៉ែសប្បាយចិត្តពេលបាននៅជិតកូន។ ទោះបីជាមានការឈឺចាប់ មិនបានដេកពូន ត្រូវភ្ញាក់ពីយប់ ប៉ុន្តែម៉ែនៅតែអាចធ្វើបាន ដើម្បីកូនម្នាក់គត់។